

2020-2022

Selection process

MASTER OF EDUCATION IN MENTORING



New Generation Pedagogical Research Center
NATIONAL INSTITUTE OF EDUCATION, PHNOM-PENH

Selection process

ACADEMIC YEAR 2021-2022

Application

All candidates must fill the [application form online](#). No other medium is allowed.

In order to fill the form, prepare scans of: ID photo, ID card, highest diploma, Certificate from Teacher Training Center, nomination letter.

Please note that during the application, you'll be required to provide a valid email address. All information will be published through it, including the results of the entrance exams. SO, PLEASE, CHECK YOUR EMAILS REGULARLY! The telephone number will be used only in case of emergency.

FOR YOUR ATTENTION

The NGPRC faculty wishes to remind you about the purpose of this Master's Degree. If you are selected, you will become a Mentor, meaning that you will be able to train and support other teachers on a daily basis. Since the courses are free, you are expected to work in government schools after graduating. This is a compensation for the generous learning conditions the center will provide. When entering the program, you'll sign a contract to this effect, including refunding clauses in case you drop out (see annexes below).

This is an intensive one-year course, starting from the beginning of September 2021 to 31st July 2022 (including all the courses and the practicum). The thesis should be completed after the end of that academic year but before December 2022. Classes will be held during normal office hours (7:30 a.m. to 5:00 p.m.) from Monday to Friday. Attendance is mandatory. By applying, you declare not to have any professional or academic obligation that could compromise your commitment to this Master's degree program.

Conditions

1. At least three years of teaching experience
2. A Bachelor's Degree in the Liberal Arts or Sciences
3. Certification from teacher training institution (PTTC, RTTC, NIE, TEC)
4. Avowed interest in pursuing a long-term career in education
5. A strong commitment to empowering Cambodian youth
6. Employment as a state teacher is required
7. At least moderate to high proficiency in both spoken and written English
8. Willingness to be posted to any school assigned by the MoEYS, where engaging in private classes during working hours is strictly prohibited
9. Candidates must demonstrate strong ICT literacy skills and the ability to use a laptop.
10. Candidates must be free from other professional or academic obligations.

Concept Note for Research

Purpose

This concept note is the first step in the selection process to become a student of NGPRC. Only candidates who provide a satisfactory work will be allowed to take the written exam. It must be submitted before 31st May at 5:00 p.m.

This concept note is not your final decision about the thesis you'll have to write by the end of the Master's degree. You'll have the opportunity to change the topic, if you are selected, after discussing with your supervisor.

Through your concept note, we will check your abilities along the following dimensions:

- Perception of pedagogical problems
- Intellectual curiosity and critical thinking
- Autonomy
- English language

How to write it?

You might face some problems in your teaching so far or have some intellectual curiosity, which can be transferred to research topics. Through a scientific approach, you will be able to analyze the problems and find solutions to them.

The concept note must provide a general image of what kind of problem you want to investigate. This is more than a proposed research topic. It includes short background information on the topic, research problems, research objectives, research questions, and its significance. The proposed research must employ primary research (collect primary data).

Your paper must be written in the following format:

N.	Components	Description	Length
1	Research Topic	The topic must be a specific issue, interesting, researchable, and ethical	10 to 20 words
2	Background	What have you read that has had an impact on your thinking about the topic?	100-200 words
3	Research problem	What is the gap in Knowledge? Why does this research need to be conducted?	100-200 words
4	Research Objectives	What does the study try to achieve?	1 to 5 sentences
5	Research Questions	Formulate the key questions which your study intends to explore.	1 to 5 questions
7	References	You must provide the list of references (all works cited in the text). You should follow the American Psychological Association 6 th edition style of referencing (APA).	

Please, download this file on our website: <https://www.ngprc.edu.kh/wp-content/uploads/2021/03/Format-of-the-concept-note.docx>

When you've filled it, you must submit your concept note with your application: <https://forms.gle/NtRzXUG5Nsi1XKZV7>

Plagiarism is a crime. If you copy somebody else's works, your candidature will be rejected automatically.

Schedule and location

Warning! Due to the coronavirus epidemic, this calendar might change.

Applications: from 22 March to 31 May 5:00 p.m.

Submission of the concept notes: 31 May 5:00 p.m. through the following form: <https://forms.gle/NtRzXUG5Nsi1XKZV7>

The concept notes will be used to select the candidates who will be authorized to pass the writing tests.

Writing tests will be held on 19 June at the National Institute of Education, Phnom-Penh, from 8:00 a.m.

Publication of the first results: 3 weeks after the writing test.

Oral tests: starting from 19 July at 8:00 a.m. If you are selected, you'll be summoned individually.

Final results: 2 days after the last candidate has passed the interview.

Questions and Answers session for the selected students: Monday 9 August, at 8:00 a.m.

Signature of contracts: after the Q and A session.

Orientation workshop for the students who have signed their contract: 26-27 August.

Upon reception of the results the applicants must give their final decision and sign their contracts before the beginning of the new term, on 1st September. Should they renounce or forget to sign their contract, their place will be proposed to the next candidate on the waiting list.

Available positions

The number of students is strictly limited and will be comprised between 32 and 48, depending on the available budget for the coming year. Please, note that it is a competition.

There will be 3 categories: science, social sciences and English. Although there is no precise quota, there will be no more than 50% of the students in each category. Science teachers are strongly encouraged to apply.

Entrance exams

Special procedures for the Covid-19 outbreak will be communicated shortly before the exams.

Writing tests

They will consist of two tests:

1. MCQ about General Teaching Methodology and Pedagogy, in Khmer, 1 hour
2. An English test, 1.5 hours. Note that a very low score at the English test is eliminatory, since most of the lessons and the learning materials are in English.

The English test will include:

- A language test following the TOEFL format,
- A case study about a classroom situation (essay question).

Oral tests

Oral tests will be administered in two parts:

1. A Teaching Trial in Khmer or in English, 20 minutes.
2. A Motivational Interview in English, 30 minutes.

Teaching Trial

For the Teaching Trial, the applicants will be asked to make a lesson on a topic of their choice and deliver the lesson as they normally would in whatever context that they are used to doing so (for instance, it is a biology lesson for grade 10). They can use any technique they want. This lesson should be designed as an example of their best practice.

The lesson will take place in a normal classroom setting, with a whiteboard and LCD projector. Apart from those, the applicants must bring their own material.

The lesson will be done in front of a small committee of instructors (4 to 6). For the duration of the lesson, the applicants can give committee members instructions as they would do to normal students, e.g. making them do exercises, group work and so on. Examples are available on NGPRC website.

The lesson will be recorded on video, for review. If we plan to use the footage for anything else, your consent will be asked in writing (you still have the right to refuse without any explanation).

Applicants will be evaluated on their teaching skills, such as the following:

- Clarity
- Content validity
- Use of pedagogical material
- Attitude and body language
- Ability to answer questions

Interview

The interview will check the motivation of the candidate to work as mentor. It is similar to a normal job interview, and will last about 30 minutes.

Note that the communication skills in English will be evaluated during the interview.

Contact information

Telephone and Telegram: 069 528 444 (Dr. Sun Somara)/011 697 038 (Pr. Chan Roath)

Email: ngprc@moeys.gov.kh

Annexes

These annexes are for your information only, in order to help you decide about your application. These documents might be updated later.

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងអប់រំ យុវជន និងកីឡា

វិទ្យាស្ថានជាតិអប់រំ

គោលនយោបាយ

សងប្រាក់អនុវត្តការងារវិញ

(Refunding Policy)

យោង-ប្រកាសលេខ: ១៤៦៦ អយក.ប្រក ចុះថ្ងៃសុក្រ ១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក

ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ របស់ក្រសួងអប់រំ យុវជន និង

កីឡា ស្តីពីការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំ ឯកទេសប្រឹក្សាគរុកោ

សល្យនៅវិទ្យាស្ថានជាតិអប់រំ។

-លទ្ធផលជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំ ឯកទេសប្រឹក្សា

គរុកោសល្យ នៅវិទ្យាស្ថានជាតិអប់រំ ឆ្នាំសិក្សា២០១៩-២០២០ ចុះថ្ងៃទី៣០ ខែសីហា

ឆ្នាំ២០១៩។

ដើម្បីឱ្យដំណើរការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំ ឯកទេសប្រឹក្សា គរុកោសល្យ នៅវិទ្យាស្ថាន
ជាតិអប់រំ មានភាពរលូន និងមានប្រសិទ្ធភាព សូមធ្វើការណែនាំ ដល់គរុកោសល្យ ដូចខាងក្រោម៖

ប្រការ១: គោលបំណង

គោលនយោបាយនេះ មានគោលបំណងរួមចំណែក ក្នុងការរៀបចំដំណើរការ សិក្សា
ដើម្បីឱ្យទទួលបានគុណភាព និងមានប្រសិទ្ធភាពខ្ពស់។ ដើម្បីឱ្យគរុកោសល្យ មានការតាំងចិត្តខ្ពស់ចំពោះ
ការសិក្សា និង បញ្ចៀសកុំឱ្យមានការបោះបង់ការសិក្សា ក៏ដូចជាត្រូវនាំអ្នកប្រឹក្សាគរុកោសល្យក្រោយ
បញ្ចប់ការសិក្សា។

ប្រការ២: វិសាលភាព

គោលនយោបាយនេះ សម្រាប់អនុវត្តចំពោះគុនិស្សិត ដែលសិក្សានៅមជ្ឈមណ្ឌល ស្រាវជ្រាវ គុកោសល្យជំនាន់ថ្មី នៃវិទ្យាស្ថានជាតិអប់រំតែប៉ុណ្ណោះ។

ប្រការ៣: គ្រប់គុនិស្សិតទាំងអស់ ដែលបានជ្រើសរើស ក៏ដូចជាបានចុះចូលរៀនថ្នាក់បរិញ្ញាបត្រ ជាន់ខ្ពស់អប់រំ ឯកទេសប្រឹក្សាគុកោសល្យនេះ មិនអនុញ្ញាតឱ្យបោះបង់ជាដាច់ខាង។

ប្រការ៤: គុនិស្សិត ត្រូវតែបំពេញកិច្ចការគ្រប់ក្រេឌីត តាមការតម្រូវក្នុងកម្មវិធីសិក្សា។ (សូមមើលបទបញ្ជាផ្ទៃក្នុង សម្រាប់និស្សិត ប្រការ ៥, ៦, និង ៧)

ប្រការ៥: គុនិស្សិតមិនអនុញ្ញាតឱ្យប្រឡងយកក្របខណ្ឌ ឬកម្មវិធីសិក្សាផ្សេងៗ ដែលមានលក្ខណៈស្រដៀង ឬ ប្រហាក់ប្រហែលនឹងកម្មវិធីបណ្តុះបណ្តាលនេះជាដាច់ខាត។

ប្រការ៦: គុនិស្សិត តម្រូវឱ្យបម្រើការងារ ជាអ្នកប្រឹក្សាគុកោសល្យនៅសាលារៀនជំនាន់ថ្មី ឬវិទ្យាស្ថានអប់រំអទិ ភាពរបស់រដ្ឋរយៈពេល៣ឆ្នាំ ឬរយៈពេល៦ឆ្នាំក្នុងក្របខណ្ឌ ក្រសួងអប់រំ។

ប្រការ៧: ក្នុងករណី ដែលមិនបានបំពេញតាមលក្ខខណ្ឌខាងលើ គុនិស្សិតនឹងត្រូវលុប ឈ្មោះចេញពីបញ្ជីក្របខណ្ឌ សងប្រាក់អាហារូបករណ៍ និងប្រាក់ឧបត្ថម្ភផ្សេងៗ ជូនរដ្ឋវិញ ដូចដែលមាន ចែងនៅក្នុងមាត្រាទី៧ និងទី៨ខាងក្រោម។

ប្រការ៨: ការបោះបង់ការសិក្សា

- គុនិស្សិតតម្រូវឱ្យសងប្រាក់អាហារូបករណ៍ និងប្រាក់ឧបត្ថម្ភផ្សេងៗ ចំនួន ៥០០ដុល្លារ (ប្រាំរយដុល្លារ អាមេរិកគត់) ក្នុងមួយខែ។ ឧទាហរណ៍៖ គុនិស្សិតបោះបង់ការសិក្សាក្រោយពីចូលរៀនបាន ០២ ខែ (៥០០ដុល្លារ x ២ = ១ ០០០ ដុល្លារ) ដូច្នេះគុនិស្សិតតម្រូវឱ្យសងប្រាក់អាហារូបករណ៍ និងប្រាក់ឧបត្ថម្ភ ផ្សេងៗ ចំនួន ១ ០០០ ដុល្លារ (មួយពាន់ដុល្លារអាមេរិកគត់) ។

- ខាងក្រោមនេះ គឺជាមូលដ្ឋានគ្រឹះនៃការគណនា៖
ថវិការគម្រោងសរុប ៖ ចំនួនគុនិស្សិតសរុប = ចំនួនថវិការដែលត្រូវសង
(163, 000 USD : 25 = 6, 500 USD)

ចំនួនថវិការដែលត្រូវសងសរុប ៖ ១២ខែ = ចំនួនថវិការដែលត្រូវសងក្នុង១ខែ
(6, 500 USD : 12 = 500 USD/Month)

ប្រការ៩: ការបោះបង់តួនាទីជាអ្នកប្រឹក្សាគុកោសល្យ ក្រោយបញ្ចប់ការសិក្សា

- គុនិស្សិតតម្រូវឱ្យសងប្រាក់អាហារូបករណ៍ និងប្រាក់ឧបត្ថម្ភផ្សេងៗ ចំនួន ១៨០ដុល្លារ (មួយ រយប៉ែតសិបដុល្លារអាមេរិកគត់) ក្នុងមួយខែ។ ឧទាហរណ៍៖ គុនិស្សិតបោះបង់តួនាទីអ្នកប្រឹក្សា គុកោសល្យក្រោយបញ្ចប់ការសិក្សាបានមួយឆ្នាំ (១៨០ដុល្លារ x ២៤ = ៤ ៣២០ ដុល្លារ) ដូច្នេះគុនិស្សិត តម្រូវឱ្យសងប្រាក់អាហារូបករណ៍ និងប្រាក់ឧបត្ថម្ភផ្សេងៗ សម្រាប់២៤ខែ ដែលនៅសល់នៅក្នុង កិច្ច សន្យា ចំនួន ៤ ៣២០ ដុល្លារ (បួនពាន់បីរយម្ភៃដុល្លារអាមេរិកគត់) ។

- ខាងក្រោមនេះ គឺជាមូលដ្ឋានគ្រឹះនៃការគណនា៖
ថវិការគម្រោងសរុប ៖ ចំនួនគុនិស្សិតសរុប = ចំនួនថវិការដែលត្រូវសង
(163, 000 USD : 25 = 6, 500 USD)

ចំនួនថវិការដែលត្រូវសងសរុប ៖ ៦៦ខែ = ចំនួនថវិការដែលត្រូវសងក្នុង១ខែ

(6, 500 USD : 66 = 180 USD/Month)

ប្រការ១០: ថវិការដែលទទួលបានមកពីការសងប្រាក់អាហារូបករណ៍ និងប្រាក់ឧបត្ថម្ភផ្សេងៗ ពីគរុនិស្សិត នឹងត្រូវបង្វិលចូលគម្រោងថវិការសម្រាប់មជ្ឈមណ្ឌល ដោយមានរបាយការណ៍ ជូនដល់គណៈកម្មការគ្រប់គ្រងកម្មវិធីបណ្តុះបណ្តាល និង ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរៀន (រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា) បានជ្រាប នឹងចាត់ទុកថាជាចំណូលសម្រាប់ប្រើប្រាស់នៅក្នុងមជ្ឈមណ្ឌល ដោយមានតម្លាភាព។

ប្រការ១១: ការផ្សព្វផ្សាយ

គោលនយោបាយនេះ ត្រូវប្រជុំផ្សព្វផ្សាយដល់គ្រូឧទ្ទេស មន្ត្រី និងគរុនិស្សិត ។

ប្រការ១២: ការអនុវត្ត

គណៈគ្រប់គ្រង គ្រូឧទ្ទេស មន្ត្រី និងគរុនិស្សិត ដែលសិក្សា និងបម្រើការងារនៅ មជ្ឈមណ្ឌលស្រាវជ្រាវ គរុកោសល្យជំនាន់ថ្មីទាំងអស់ ត្រូវគោរព និងអនុវត្តគោល នយោបាយនេះ ឱ្យមាន ឲ្យមានប្រសិទ្ធភាពខ្ពស់ និងតម្លាភាពចាប់ពីថ្ងៃចុះ ហត្ថលេខានេះតទៅ។

ថ្ងៃព្រហស្បតិ៍ ២កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣

រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩

នាយកវិទ្យាស្ថានជាតិអប់រំ

ចម្លងជូន៖

- ឧទ្ធកាល័យ ឯកឧត្តមរដ្ឋមន្ត្រី អយក.
- អង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា
- “ដើម្បីជូនជ្រាបជាព័ត៌មាន”
- គណៈគ្រប់គ្រងមជ្ឈមណ្ឌល គ្រូឧទ្ទេស

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

កិច្ចសន្យា

បម្រើការងាររយៈពេលពេញម៉ោង នៅតាមអនុវិទ្យាល័យ/វិទ្យាល័យ/វិទ្យាស្ថាន

ខ្ញុំឈ្មោះ:.....ភេទ.....សញ្ជាតិ.....ជនជាតិ.....
កើតនៅថ្ងៃទី.....ខែ.....ឆ្នាំ..... នៅភូមិ..... ឃុំ/សង្កាត់.....
ខណ្ឌ/ស្រុក/ក្រុង.....រាជធានី/ខេត្ត.....។
មុខរបរបច្ចុប្បន្ន.....ឯកទេស.....សាលា/វិទ្យាល័យ.....
ទីលំនៅបច្ចុប្បន្ន.....
លេខទូរស័ព្ទ/Telegram..... អ៊ីម៉ែល.....
ឪពុកឈ្មោះ:.....មុខរបរ..... ទីលំនៅបច្ចុប្បន្ន..... លេខទូរស័ព្ទ.....
ម្តាយឈ្មោះ:.....មុខរបរ..... ទីលំនៅបច្ចុប្បន្ន..... លេខទូរស័ព្ទ.....
ប្តី/ប្រពន្ធឈ្មោះ:.....មុខរបរ..... ទីលំនៅបច្ចុប្បន្ន..... លេខទូរស័ព្ទ.....

សូមសន្យាថា

គោរពតាមការចាត់តាំងរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយបម្រើការងាររយៈពេលពេញម៉ោង នៅតាម
អនុវិទ្យាល័យ/វិទ្យាល័យ/វិទ្យាស្ថានក្រោយពីបានបញ្ចប់ការសិក្សាដោយជោគជ័យនៅមជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី
តាមអាទិភាពដែលខ្ញុំបានស្នើសុំ ដូចខាងក្រោម៖

- ១- អនុវិទ្យាល័យ/វិទ្យាល័យ/វិទ្យាស្ថានគរុកោសល្យ.....
- ២- អនុវិទ្យាល័យ/វិទ្យាល័យ/វិទ្យាស្ថានគរុកោសល្យ.....
- ៣- អនុវិទ្យាល័យ/វិទ្យាល័យ/វិទ្យាស្ថានគរុកោសល្យ.....។

- ១- គោរពបទបញ្ជាផ្ទៃក្នុង និងបទបញ្ញត្តិផ្សេងៗរបស់មជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី
- ២- ស្ម័គ្រចិត្តទៅបម្រើការងារដោយឥតលក្ខខណ្ឌនៅតាមវិទ្យាល័យ/វិទ្យាស្ថានដែលបានចាត់តាំង។

ក្នុងករណីផ្ទុយពីប្រការខាងលើនេះ ខ្ញុំបាទ/នាងខ្ញុំ សុខចិត្តទទួលទណ្ឌកម្មខាងវិន័យ (លុបឈ្មោះចេញពី
បញ្ជីក្របខណ្ឌ សងប្រាក់អាហារូបករណ៍ ប្រាក់ឧបត្ថម្ភផ្សេងៗ ជូនរដ្ឋវិញគ្រប់ចំនួន)។

ថ្ងៃ.....ខែ..... ឆ្នាំជូត ទោស័ក ព.ស.២៥៦៤
ធ្វើនៅ..... ថ្ងៃទី.....ខែ.....ឆ្នាំ២០២០
ហត្ថលេខាសាមីខ្លួន

លេខ.....

ឯកភាព សូមគោរពជូនលោក/លោកស្រី

ប្រធានមន្ទីរអប់រំ យុវជន និងកីឡា.....

“ដើម្បីពិនិត្យ និងសម្រេច”។

ថ្ងៃទី..... ខែ..... ឆ្នាំ២០២០

នាយក

លេខ.....

បានឃើញ និងឯកភាព

សូមគោរពជូនឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី

“ដើម្បីពិនិត្យ និងសម្រេច”។

ធ្វើនៅ..... ថ្ងៃទី..... ខែ..... ឆ្នាំ២០២០

ប្រធានមន្ទីរអប់រំ យុវជន និងកីឡា

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រូបថត
៤ x ៦

ជំនាញប្រវត្តិសាស្ត្រ

I- ជំនាញប្រវត្តិសាស្ត្រ

១- នាមត្រកូល-នាមខ្លួន អក្សរឡាតាំង.....
សញ្ជាតិ.....ជនជាតិ.....ភេទ.....កើតនៅថ្ងៃទី.....ខែ.....ឆ្នាំ..... នៅភូមិ.....
ឃុំ/សង្កាត់.....ខណ្ឌ/ស្រុក/ក្រុង.....រាជធានី/ខេត្ត.....។

២-ប្រវត្តិសិក្សា

- ពីឆ្នាំ.....ដល់.....រៀននៅវិទ្យាល័យ.....
- ពីឆ្នាំ.....ដល់.....រៀននៅ.....
- ពីឆ្នាំ.....ដល់.....រៀននៅ.....

៣- កម្រិតវប្បធម៌/សញ្ញាបត្រ.....

៤- កម្រិតយល់ដឹងភាសាបរទេស ចេះភាសាអ្វី?និយាយ និងសរសេរកម្រិតណា?

៥- មុខជំនាញបន្ថែម (បើមាន)

II- ស្ថានភាពគ្រួសារ

១- ឪពុកឈ្មោះ..... មាយាម..... ឆ្នាំ សញ្ជាតិ..... ស្លាប់ ឬរស់..... មុខរបរសព្វថ្ងៃ.....
ទីលំនៅបច្ចុប្បន្ន ភូមិ..... ឃុំ/សង្កាត់..... ខណ្ឌ/ស្រុក/ក្រុង..... រាជធានី/ខេត្ត.....

២- ម្តាយឈ្មោះ..... មាយាម..... ឆ្នាំ សញ្ជាតិ..... ស្លាប់ ឬរស់..... មុខរបរសព្វថ្ងៃ.....
ទីលំនៅបច្ចុប្បន្ន ភូមិ..... ឃុំ/សង្កាត់..... ខណ្ឌ/ស្រុក/ក្រុង..... រាជធានី/ខេត្ត.....

III- កិច្ចសន្យាទទួលខុសត្រូវរបស់សាមីខ្លួនលើជំនាញប្រវត្តិ

ខ្ញុំបាទ/នាងខ្ញុំសូមសន្យាថា ព័ត៌មានដែលបានរៀបរាប់ជូនខាងលើនេះ ពិតជាត្រឹមត្រូវ។ បើករឺឃើញ
ព័ត៌មានណាដែលខុសពីការពិត ខ្ញុំសូមទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

ថ្ងៃ.....ខែ..... ឆ្នាំជូត ទោស័ក ព.ស.២៥៦៤

ធ្វើនៅ.....ថ្ងៃទី.....ខែ.....ឆ្នាំ២០២០

ហត្ថលេខាសាមីខ្លួន

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លិខិតធានា

ខ្ញុំឈ្មោះ.....ភេទ.....អាយុ.....ឆ្នាំ សញ្ជាតិ.....ជនជាតិ.....
ទីលំនៅបច្ចុប្បន្ន ភូមិ..... ឃុំ/សង្កាត់.....
ខណ្ឌ/ស្រុក/ក្រុង.....រាជធានី/ខេត្ត.....។
មុខរបរ.....ទីកន្លែង.....
សូមធានាខុសត្រូវចំពោះនិស្សិតឈ្មោះ.....ភេទ.....អាយុ.....ឆ្នាំ សញ្ជាតិ.....
ទីលំនៅសព្វថ្ងៃ ផ្ទះលេខ..... ភូមិ..... ឃុំ/សង្កាត់..... ខណ្ឌ/ស្រុក/ក្រុង.....
រាជធានី/ខេត្ត.....ពិតជា.....របស់ខ្ញុំប្រាកដមែន។

សូមបញ្ជាក់ថា

- ជីវប្រវត្តិរបស់ឈ្មោះ.....ពិតជាត្រឹមត្រូវ ហើយ (មាន ឬ ពុំមាន) ក្របខណ្ឌការងាររដ្ឋ
- យល់ព្រមដោយឥតលក្ខខណ្ឌឱ្យឈ្មោះ.....ក្រោយពីបានបញ្ចប់ការបណ្តុះបណ្តាល
នៅមជ្ឈមណ្ឌលស្រាវជ្រាវគ្រប់គ្រងសិប្បកម្ម និងឧស្សាហកម្ម តាមការចាត់តាំងរបស់ក្រសួងអប់រំ យុវជន
និងកីឡា ដូចពាក្យសាមីជនបានចុះកិច្ចសន្យា។

ខ្ញុំសូមធានាខុសត្រូវចំពោះមុខច្បាប់ ក្នុងករណីជួយពីប្រការខាងលើនេះ ខ្ញុំបាទ/នាងខ្ញុំ សុខចិត្តទទួល
យល់ព្រមឱ្យលុបឈ្មោះចេញពីបញ្ជីក្របខណ្ឌរដ្ឋ និងសងប្រាក់អាហារូបករណ៍ជូនរដ្ឋវិញគ្រប់ចំនួន។

ថ្ងៃ.....ខែ..... ឆ្នាំជូត ទោស័ក ព.ស.២៥៦៤
ធ្វើនៅថ្ងៃទី.....ខែ.....ឆ្នាំ២០២០
(ឪពុកម្តាយ ឬអ្នកអាណាព្យាបាល)

(ស្នាមមេដៃ ឬហត្ថលេខា)

បានឃើញ និងបញ្ជាក់ថា

លោក.....ពិតជា.....

.....ប្រាកដមែន។

ថ្ងៃ.....ខែ..... ឆ្នាំជូត ទោស័ក ព.ស.២៥៦៤

ធ្វើនៅថ្ងៃទី.....ខែ.....ឆ្នាំ២០២០

កំណត់សម្គាល់

- អ្នកធានាត្រូវយកឪពុកម្តាយបង្កើត(ឬ ប្រពន្ធ/ប្តី)។ ក្នុងករណីនៅលីវហើយកំព្រា ត្រូវយកអ្នកអាណាព្យាបាល ដែលគ្រប់គ្រងផ្ទាល់
- អ្នកធានាត្រូវមានការបញ្ជាក់ពីឃុំ/សង្កាត់ ឬអាជ្ញាធរដែលគ្រប់គ្រង។

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងអប់រំ យុវជន និងកីឡា

វិទ្យាស្ថានជាតិអប់រំ

បទបញ្ជាផ្ទៃក្នុង

សម្រាប់គន្ថនិស្សិត

យោង-ប្រកាសលេខ: ១៤៦៦ អយក.ប្រក ចុះថ្ងៃសុក្រ ១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក

ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ របស់ក្រសួងអប់រំ យុវជន និង
កីឡា ស្តីពីការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំ ឯកទេសប្រឹក្សាគរុកោ
សល្យនៅវិទ្យាស្ថានជាតិអប់រំ។

-លទ្ធផលជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំ ឯកទេសប្រឹក្សា
គរុកោសល្យ នៅវិទ្យាស្ថានជាតិអប់រំ ឆ្នាំសិក្សា២០១៩-២០២០ ចុះថ្ងៃទី៣០ ខែសីហា
ឆ្នាំ២០១៩។

ដើម្បីឱ្យដំណើរការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំ ឯកទេសប្រឹក្សា គរុកោសល្យ នៅវិទ្យាស្ថាន
ជាតិអប់រំ មានភាពរលូន និងមានប្រសិទ្ធភាព សូមធ្វើការណែនាំ ដល់គន្ថនិស្សិត ដូចខាងក្រោម៖

ប្រការ១: គោលបំណង

បទបញ្ជាផ្ទៃក្នុងនេះ មានគោលបំណងរួមចំណែក ក្នុងការរៀបចំដំណើរការសិក្សា
ដើម្បីឱ្យទទួលបានគុណភាព និងមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងការអប់រំ គុណធម៌ និងសីលធម៌
ដែលជាកត្តាដ៏សំខាន់ក្នុងការលើកស្ទួយវិស័យអប់រំ ដើម្បីរួមចំណែក ក្នុងការអភិវឌ្ឍធនធានមនុស្ស
នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ប្រការ២: វិសាលភាព

បទបញ្ជាផ្ទៃក្នុងនេះ សម្រាប់អនុវត្តចំពោះគន្ថនិស្សិត ដែលសិក្សានៅមជ្ឈមណ្ឌល ស្រាវជ្រាវគរុកោសល្យ
ជំនាន់ថ្មី នៃវិទ្យាស្ថានជាតិអប់រំតែប៉ុណ្ណោះ។

ប្រការ៣: សំណុំលិខិតចុះឈ្មោះចូលរៀន

ពាក្យសុំច្បាប់បន្តការសិក្សា សលាកបត្រឯកត្តជន កិច្ចសន្យា លិខិតធានា សេចក្តី ថ្លែងអំពីគោល
បំណង ជីវប្រវត្តិរូបសង្ខេប និងរូបថត។ គ្រប់សំណុំលិខិតទាំងអស់ ត្រូវមានការបញ្ជាក់ ពីប្រធានអង្គ
ភាព និងអាជ្ញាធរដែនដីដែលសាមីជនរស់នៅ។

ប្រការ៤: គរុនិស្សិតត្រូវមានសេចក្តីព្យាយាម អំណត់អត់ធ្មត់ ប្តូរផ្តាច់ និងមានទំនួលខុស
ត្រូវក្នុងការបំពេញនូវគ្រប់ភារកិច្ចរបស់ខ្លួន ដែលត្រូវឧទ្ទេសបានប្រគល់ជូន។

ប្រការ៥: គរុនិស្សិត ត្រូវតែបំពេញកិច្ចការគ្រប់ក្រេឌីត តាមការតម្រូវក្នុងកម្មវិធីសិក្សា។ ករណីដែលគរុនិស្សិត
ខកខានមិនបានបំពេញ ឬធ្លាក់ក្រេឌីតណាមួយ ត្រូវធ្វើកិច្ច ការនោះឡើងវិញ ។

ប្រការ៦: ក្នុងករណី ដែលមិនបានបំពេញគ្រប់លក្ខខណ្ឌតម្រូវរបស់កម្មវិធីសិក្សា គរុនិស្សិត
ត្រូវរៀនត្រួតថ្នាក់នៅឆ្នាំក្រោយ ដោយមិនមានការរក្សាទុកការឧបត្ថម្ភប្រាក់បៀវត្សរ៍ ឡើយ។
បើមិនព្រមបន្តការសិក្សាទេនោះ គរុនិស្សិតនឹងត្រូវលុបឈ្មោះចេញពីបញ្ជី ក្របខណ្ឌ
សងប្រាក់អាហារូបករណ៍ និងប្រាក់ឧបត្ថម្ភផ្សេងៗជូនរដ្ឋវិញ។

ប្រការ៧: គរុនិស្សិតត្រូវរៀបចំចរិយាសម្បត្តិឲ្យបានសមរម្យ ថ្លៃថ្នូរ សុភាពរាបសា មជ្ឈិត ជាគំរូដល់សង្គម។ គរុ
និស្សិតត្រូវពាក់បណ្ណសម្គាល់ខ្លួន នៅពេលចូលក្នុងបរិវេណ វិទ្យាស្ថានជាតិអប់រំ។

ប្រការ៨: គរុនិស្សិតត្រូវមករៀនឱ្យបានទៀងទាត់ទាន់ពេលវេលា តាមពេលម៉ោងកំណត់ឲ្យ បានម៉ត់ចត់ ចូលរៀន
ឲ្យបានគ្រប់ម៉ោង ដោយធានាឲ្យបានជាដាច់ខាត ចំពោះ ប្រសិទ្ធភាព និងគុណភាពនៃការ
សិក្សា។ ការសុំច្បាប់ដោយមានធុរៈចាំបាច់ គរុ- និស្សិត ត្រូវជូនដំណឹងមកគណៈគ្រប់គ្រងមជ្ឈមណ្ឌល
ឲ្យបានមុនយ៉ាងតិច១ថ្ងៃ។

ប្រការ៩: ម៉ោងពេលសិក្សារបស់គរុនិស្សិត

- **ម៉ោងចូល-ចេញរបស់គរុនិស្សិត**
 - ✓ ពេលព្រឹក៖ ៧:០០ ដល់ម៉ោង១១:៣០។
 - ✓ ពេលរសៀល៖ ម៉ោង ១៣:៣០ ដល់ម៉ោង ១៧:០០។
- **ការចាកចេញពីមជ្ឈមណ្ឌលមុនពេលកំណត់**
 - ✓ គរុនិស្សិត មិនត្រូវបានអនុញ្ញាតឲ្យចាកចេញពីមជ្ឈមណ្ឌលដោយគ្មានការ អនុញ្ញាត ពីគ
ណៈគ្រប់គ្រងមជ្ឈមណ្ឌលឡើយ។

ប្រការ១០: អវត្តមាន និងបទវិន័យ

- គរុនិស្សិតអវត្តមានឥតច្បាប់ ៣ដងក្នុងមួយឆមាស ឬអវត្តមានទាំងមានច្បាប់ និងឥត ច្បាប់ ៦ដង
ក្នុងមួយឆមាស ត្រូវធ្វើគម្រោងសិក្សា ឬកិច្ចការស្រាវជ្រាវ បន្ថែមមួយទៀត
ដើម្បីបញ្ចប់តម្រូវការរបស់មុខវិជ្ជានីមួយៗដោយជោគជ័យ។
- ក្នុងករណី គរុនិស្សិតមិនបានបំពេញតាមលក្ខខណ្ឌខាងលើ គរុនិស្សិតនឹងត្រូវដាក់
ពិន័យតាមលក្ខណៈដែលបានចែងនៅក្នុងប្រការ៥ និងប្រការ ៦ (សូមអានប្រការ៥ និងប្រការ៦
ឡើងវិញ)។

ប្រការ១១: សម្លៀកបំពាក់ និងការរៀបចំខ្លួន

- គរុនិស្សិតទាំងអស់ត្រូវស្លៀកសម្លៀកបំពាក់តាមការកំណត់របស់វិទ្យាស្ថានជាតិអប់រំ (អាវស ខោឬ
សំពត់ពណ៌ខ្មៅ ឬខៀវ)

- គរុនិស្សិតទាំងអស់ត្រូវតុបតែងខ្លួនឲ្យបានសមរម្យ (ភាពងើតនាយ ខោឬសំពត់ខ្លីបីយ និងការលាបពណ៌សក់ ត្រូវបានហាមឃាត់ជាដាច់ខាត)។

ប្រការ១២: គរុនិស្សិត ត្រូវចូលរួមចំណែកក្នុងការថែរក្សាទ្រព្យសម្បត្តិរបស់មជ្ឈមណ្ឌល ដូចជាការប្រើប្រាស់សម្ភារបរិក្ខាសិក្សាផ្សេងៗរួមមាន: តុ-កៅអី សម្ភារឧបទេស សម្ភារ ពិសោធន៍ កុំព្យូទ័រ វីដេអូ សៀវភៅសិក្សា។ល។ និងរួមចំណែកសន្សំសំចៃ ការប្រើប្រាស់ ទឹក ភ្លើងអគ្គិសនី ជាដើម។

ប្រការ១៣: គរុនិស្សិត ត្រូវចូលរួមសកម្មភាពផ្សេងៗ តាមការតម្រូវរបស់មជ្ឈមណ្ឌល និង វិទ្យាស្ថានជាតិអប់រំ ដូចជា ចូលរួមសន្និសីទ សិក្ខាសាលា សកម្មភាពស្រាវជ្រាវ ការប្រជុំពាក់ព័ន្ធ ព្រមទាំងសកម្មភាពសង្គមមួយចំនួន តាមការចាំបាច់ជាក់ស្តែង។

ប្រការ១៤: គរុនិស្សិត ត្រូវបំពេញកាតព្វកិច្ចរបស់ខ្លួន និងមានការទទួលខុសត្រូវខ្ពស់ ក្នុងការ សិក្សា ការពិភាក្សា កិច្ចការស្រាវជ្រាវ និងប្រធានបទ ឬកិច្ចស្រាវជ្រាវ ដែល គ្រូឧទ្ទេសបានដាក់ឱ្យធ្វើ ឲ្យបានទាន់ពេលវេលាកំណត់ និងធានាបាននូវគុណភាព។

ប្រការ១៥: គរុនិស្សិតត្រូវបង្កើតទំនាក់ទំនងល្អ ជាមួយគណៈគ្រប់គ្រងគ្រប់លំដាប់ថ្នាក់ គ្រូឧទ្ទេស ដោយទទួលយកស្មារតីសម្របសម្រួល និងអធ្យាស្រ័យគ្នាក្នុងការដោះស្រាយ រាល់បញ្ហា។

ប្រការ១៦: គរុនិស្សិត ទាំងអស់ ត្រូវមានវិន័យ និងប្រកាន់ខ្ជាប់ នូវក្រមសីលធម៌ និងត្រូវយកចិត្តទុកដាក់ចំពោះការសិក្សា ។

ប្រការ១៧: គរុនិស្សិតត្រូវមានការប្រុងប្រយ័ត្នក្នុងការនិយាយស្តី និងគិតដល់ពាក្យសម្តីរបស់ ខ្លួន ចំពោះគរុនិស្សិត និងសាធារណជន ក្នុងការផ្តល់ព័ត៌មានអំពីការអប់រំ ទាំង សាធារណៈ និងឯកជន។

ប្រការ១៨: គរុនិស្សិត មិនត្រូវធ្វើការអែក្លាសប្រាក់ ឬប្រមូលប្រាក់ក្រៅផ្លូវការ ឬធ្វើអាជីវ កម្មនានាក្នុងបរិវេណវិទ្យាស្ថានជាតិអប់រំឡើយ។

ប្រការ១៩: គរុនិស្សិត មិនត្រូវពាក់ព័ន្ធនឹងចលនា ឬនិន្នាការនយោបាយណាមួយឡើយ ហើយពិសេសមិនត្រូវនិយាយពាក្យសំដីណាដែលនាំឱ្យប៉ះពាល់ដល់ការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជាជាដាច់ខាត។

ប្រការ២០: ករណីគរុនិស្សិត រូបណាមិនបានប្រតិបត្តិតាមបទប្បញ្ញត្តិទាំងឡាយ ដូចបាន កំណត់ខាងលើនោះ ត្រូវទទួលរងការដាក់ពិន័យពីមជ្ឈមណ្ឌលមានជាអាទិ៍: វិន័យ រដ្ឋបាល ការស្តីបន្ទោសផ្ទាល់មាត់ ជាលាយលក្ខណ៍អក្សរ ការបញ្ឈប់ការសិក្សា (ដោយតម្រូវឱ្យសងប្រាក់អាហារូបករណ៍ និងប្រាក់ឧបត្ថម្ភផ្សេងៗជូនរដ្ឋវិញ)។ល។

ប្រការ២១: ករណីបំពានធ្ងន់ធ្ងរលើបទប្បញ្ញត្តិណាមួយនៃបទបញ្ជាផ្ទៃក្នុងនេះ ត្រូវធ្វើការវិនិច្ឆ័យ សម្រេចដោយក្រុមប្រឹក្សាវិន័យរបស់មជ្ឈមណ្ឌល ឬប្រគល់ជូនអាជ្ញាធរមានសមត្ថកិច្ច ដោះស្រាយតាមផ្លូវច្បាប់។

ប្រការ២២: ការផ្សព្វផ្សាយ

បទបញ្ជាផ្ទៃក្នុងនេះ ត្រូវប្រជុំផ្សព្វផ្សាយដល់គ្រូឧទ្ទេស មន្ត្រី គរុនិស្សិត និងបិទ ផ្សាយជាសាធារណៈ។

ប្រការ២៣: ការអនុវត្ត


គរុនិស្សិត ដែលសិក្សានៅមជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មីទាំងអស់ ត្រូវគោរព និងអនុវត្តបទបញ្ជាផ្ទៃក្នុងនេះ ដោយមានការទទួលខុសត្រូវ និងឲ្យមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣
រាជធានីភ្នំពេញ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩
នាយកវិទ្យាស្ថានជាតិអប់រំ

ចម្លងជូន៖

- ឧទ្ធរណ៍យ ឯកឧត្តមរដ្ឋមន្ត្រី អយក.
- អង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា
"ដើម្បីជូនប្រាបជាព័ត៌មាន"
- គណៈគ្រប់គ្រងមជ្ឈមណ្ឌល គ្រូឧទ្ទេស

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



សលាកប័ត្រឯកត្តជន

- ១- នាមត្រកូល និងនាមខ្លួន.....ជាអក្សរឡាតាំង.....ភេទ.....
- ២- ថ្ងៃខែឆ្នាំកំណើត.....ទីកន្លែងកំណើត ភូមិ.....
ឃុំ/សង្កាត់.....ស្រុក/ខណ្ឌ.....រាជធានី/ខេត្ត.....។
- ៣- ថ្ងៃខែឆ្នាំចូលបម្រើការងាររដ្ឋ:.....ថ្ងៃខែឆ្នាំតែងតាំងស៊ុបក្នុងក្របខ័ណ្ឌ.....
- ៤- ថ្ងៃខែឆ្នាំចូលបម្រើការងារក្នុងក្រសួងអប់រំ យុវជន និងកីឡា:.....
- ៥- អង្គភាពបម្រើការងារបច្ចុប្បន្ន:.....
- ៦- ថ្ងៃខែឆ្នាំឡើងកាំប្រែវត្សចុងក្រោយ:.....ប្រភេទ និងកាំប្រាក់.....
- ៧- កម្រិតវប្បធម៌:.....
- ៨- កម្រិតវិជ្ជាជីវៈ :.....
- ៩- ជំនាញផ្សេងៗ "ភ្ជាប់លិខិតបញ្ជាក់"
- ១០- ឋានៈតួនាទី:.....ភារកិច្ច:.....ឯកទេស.....
- ១១- ស្ថានភាពគ្រួសារ:.....
 - ឈ្មោះប្តី ឬ ប្រពន្ធ.....
 - មុខរបរប្តី ឬ ប្រពន្ធ.....
 - ឈ្មោះកូន និងថ្ងៃខែឆ្នាំកំណើត៖
 - ១-.....
 - ២-.....
 - ៣-.....
- ១២- អាសយដ្ឋានបច្ចុប្បន្ន:
- ១៣- លេខទូរស័ព្ទទំនាក់ទំនង:.....E-mail.....
- ១៤- ប្រវត្តិការងារ: ភារកិច្ច និងថ្ងៃខែឆ្នាំដែលបំពេញការងារជាបន្តបន្ទាប់៖
 - ១-.....
 - ២-.....

ថ្ងៃ.....ខែ.....ឆ្នាំជូត ទោស័ក ព.ស.២៥៦៤
ធ្វើនៅ.....ថ្ងៃទី.....ខែ.....ឆ្នាំ២០២០

ហត្ថលេខាសាមីខ្លួន

បានឃើញ និងឯកភាព

.....ថ្ងៃទី.....ខែ.....ឆ្នាំ២០២០

ប្រធានអង្គភាព(នាយកសាលា)

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

កិច្ចសន្យា

ខ្ញុំបាទ/នាងខ្ញុំឈ្មោះ.....ជាអក្សរឡាតាំង.....
ថ្ងៃខែឆ្នាំកំណើត.....ភារកិច្ច.....ឯកទេស.....
បម្រើការងារនៅ.....ដែលត្រូវទៅបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្រជាន់ខ្ពស់អប់រំ ឯក
ទេស ប្រឹក្សាគរុកោសល្យ នៅមជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី វិទ្យាស្ថានជាតិអប់រំ រយៈពេលមួយឆ្នាំ (ដោយរក្សា
ប្រាក់បៀវត្ស)។

ខ្ញុំបាទ/នាងខ្ញុំ សូមសន្យាចំពោះមុខឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជាឪពុកម្តាយ
ក្នុងកំឡុងពេលនៃការបណ្តុះបណ្តាលនេះ ខ្ញុំបាទនាងខ្ញុំនឹង៖

- មិនសិក្សាជំនាញផ្សេងនៅវិទ្យាស្ថាន ឬសាកលវិទ្យាល័យណាមួយផ្សេងទៀតឡើយ
- មិនធ្វើការងារក្រៅម៉ោង (លើកលែងតែការងារឬ គម្រោងដែលផ្តល់ជូនដោយមជ្ឈមណ្ឌលតែប៉ុណ្ណោះ)
- មិនព្យាយាមដាក់ពាក្យ ប្រឡងយកក្របខណ្ឌនៅស្ថាប័នណាមួយឡើយ។

ពេលបញ្ចប់ការសិក្សា ខ្ញុំបាទ/នាងខ្ញុំនឹងស្ម័គ្រចិត្តទៅបម្រើការងារនៅសាលារៀនជំនាន់ថ្មី ឬអង្គភាពដទៃទៀតតាមការចាត់
តាំងរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយ៖

- មិនទាមទារបុព្វសិទ្ធិផ្សេងៗ
- គោរពតាមការចាត់តាំងរបស់អង្គការបណ្តុះបណ្តាល
- ស្ម័គ្រចិត្តបម្រើការងារក្នុងក្រសួងអប់រំ យុវជន និងកីឡាយ៉ាងតិច ០៦ (ប្រាំមួយ) ឆ្នាំ ។

បើសិន ខ្ញុំបាទ/នាងខ្ញុំ មិនគោរពតាមកិច្ចសន្យានេះ ខ្ញុំបាទ/នាងខ្ញុំ សូមធានាសងថ្លៃការសិក្សាដែលបានទទួលក្នុងរយៈ
ពេលបណ្តុះបណ្តាល និងទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ។

ថ្ងៃ.....ខែ..... ឆ្នាំជូត ទោស័ក ព.ស.២៥៦៤
ធ្វើនៅ ថ្ងៃទី.....ខែ.....ឆ្នាំ២០២០
ហត្ថលេខាសាមីខ្លួន

បានឃើញ និងឯកភាព
"តាមកិច្ចសន្យារបស់សាមីខ្លួន"

ធ្វើនៅ..... ថ្ងៃទី.....ខែ.....ឆ្នាំ២០២០.
ប្រធានអង្គការ (នាយកសាលា)

សេចក្តីថ្លែងអំពីគោលបំណង

សេចក្តីថ្លែងអំពីគោលបំណង និងមូលហេតុនៃការដាក់ពាក្យសុំបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំ ឯកទេសប្រឹក្សា
គរុកោសល្យ ដែលទទួលបានការឧបត្ថម្ភពីក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ឆ្នាំសិក្សា ២០២០ - ២០២១នេះ ។

តើអ្នកគិតថាវគ្គសិក្សានេះមានសារៈសំខាន់ក្នុងការងាររបស់អ្នកដែរឬទេ ?

(ចូរសរសេរកន្លះទំព័រ ជាភាសាខ្មែរ និងជាភាសាអង់គ្លេស) ។

.....
.....
.....
.....
.....
.....
.....
.....
.....
.....
.....

Motivation Statement (Half Page, in English)

.....
.....
.....
.....
.....
.....
.....
.....
.....
.....
.....

ធ្វើនៅ.....ថ្ងៃទី.....ខែ.....ឆ្នាំ២០២០

ហត្ថលេខាសាមីខ្លួន

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ពាក្យសុំច្បាប់បន្តការសិក្សា

ខ្ញុំបាទ/នាងខ្ញុំឈ្មោះ.....ជាអក្សរឡាតាំង.....
ថ្ងៃខែឆ្នាំកំណើត..... ទីកន្លែងកំណើតភូមិ..... ឃុំ/សង្កាត់.....
ស្រុក/ខណ្ឌ..... រាជធានី/ខេត្ត..... មុខងារសព្វថ្ងៃជា..... ឯក
ទេស..... ប្រភេទកម្រិត..... អង្គភាពបម្រើការ.....

សូមគោរពជូន
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

តាមរយៈ ១. នាយកវិទ្យាល័យ.....
២. ប្រធានមន្ទីរអប់រំ យុវជន និងកីឡា.....

កម្មវត្ថុ: សំណើសុំអនុញ្ញាតបន្តការសិក្សាវគ្គបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ឯកទេស គ្រូប្រឹក្សាគរុកោសល្យ នៅមជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី នៃវិទ្យាស្ថានជាតិអប់រំ រយៈពេលមួយឆ្នាំ **ដោយរក្សាប្រាក់បៀវត្ស**។

យោង:

តាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំបាទ/នាងខ្ញុំ សូមគោរពជម្រាបជូនឯកឧត្តមមេត្តាជ្រាបថា ខ្ញុំបាទ/នាងខ្ញុំ ត្រូវបាន ប្រឡង ជាប់អាហារូបករណ៍ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំ ឯកទេសគ្រូប្រឹក្សាគរុកោសល្យ រយៈពេល ១ ឆ្នាំ ដោយគិតចាប់ពី ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ នៅមជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី នៃវិទ្យាស្ថានជាតិ អប់រំ។

អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូមឯកឧត្តមរដ្ឋមន្ត្រី មេត្តាពិនិត្យលទ្ធភាពអនុញ្ញាតឱ្យខ្ញុំបាទ /នាងខ្ញុំ បាន ទៅបន្តការសិក្សាដោយក្តីអនុគ្រោះ។ ខ្ញុំបាទ/នាងខ្ញុំ សូមសន្យាថានឹងគោរពតាមបទបញ្ជាផ្ទៃក្នុង និងកម្មវិធីសិក្សារបស់ មជ្ឈមណ្ឌល ស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី ឱ្យបានត្រឹមត្រូវ ។

សូមឯកឧត្តមមេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ/នាងខ្ញុំ ។

ថ្ងៃ.....ខែ..... ឆ្នាំជូត ទោស័ក ព.ស.២៥៦៤
ធ្វើនៅ ថ្ងៃទី.....ខែ.....ឆ្នាំ២០២០

- សូមភ្ជាប់ជាមួយទូច:**
- លិខិតបញ្ជាក់ ឬលទ្ធផលប្រឡងជាប់ ០១ច្បាប់
 - សលាកប័ត្រឯកត្តជន មានបិទរូបថត ០១ ច្បាប់
 - កិច្ចសន្យា និងសេចក្តីថ្លែងពីគោលបំណង ០១ ច្បាប់

ហត្ថលេខាសាមីខ្លួន

លេខ:

បានឃើញ និងគោរពបញ្ជូនមក

ប្រធានមន្ទីរអប់រំ យុវជន និងកីឡា.....

ដើម្បីពិនិត្យ និងសម្រេចដោយក្តីអនុគ្រោះ ។

.....ថ្ងៃទី.....ខែ.....ឆ្នាំ២០២០.

ប្រធានអង្គភាព(នាយកវិទ្យាល័យ)

លេខ:
បានឃើញ និងគោរពបញ្ជូនមក
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
ដើម្បីពិនិត្យ និងសម្រេចដោយក្តីអនុគ្រោះ ។
.....ថ្ងៃទី.....ខែ.....ឆ្នាំ២០២០

ប្រធានមន្ទីរ

